

អត្ថប្រយោជន៍ត្រូវបានធានារ៉ាប់រង	ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ (COPAYS)
ចំនួនអតិបរមាប្រចាំឆ្នាំ	គ្មានចំនួនអតិបរមាប្រចាំឆ្នាំទេ *
ថ្លៃក្របខ័ណ្ឌប្រចាំឆ្នាំមុនពេលធានារ៉ាប់រងបង់ឱ្យ (Deductible)	គ្មានថ្លៃក្របខ័ណ្ឌប្រចាំឆ្នាំមុនពេលធានារ៉ាប់រងបង់ឱ្យទេ
ការទៅពិនិត្យសុខភាពទូទៅ & សុខភាពសាច់ដុំ និងឆ្អឹង	អ្នកបង់ប្រាក់ចំនួន \$0 ពេលពិនិត្យសុខភាពម្តងៗ
សេវាកម្មធ្វើជាគ្រឿងប្រដាប់ និង សេវាកម្មបង្ការ	
ការពិនិត្យសុខភាពជាប្រចាំ & ការពិនិត្យសរសៃឈាមបន្ទាប់	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ការឆក់ស្បែក X	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ការសម្អាតធ្មេញ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ការព្យាបាលប្រព័ន្ធយូធានី	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ស្រទាប់ថិកការពារធ្មេញ (ធ្មេញមួយគ្រាប់)	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ការពិនិត្យក្រដាសរោគវិនិច្ឆ័យក្បាល និងក	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
សេចក្តីណែនាំពីអនាម័យមាត់ធ្មេញ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
តារាងសុខភាពអញ្ចាញធ្មេញ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ការវាយតម្លៃសុខភាពអញ្ចាញធ្មេញ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ថ្លៃកូដសរសៃ និងស្តារធ្មេញប្រើវិញ	
ការបិទធ្មេញ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ធ្មេញក្រចកសីលាត – ព័រស៊ីឡែន	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$250។**
ថ្លៃកាត់កែធ្មេញ	
ធ្មេញស្ថិតលើ ឬក្រោមទាំងអស់	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$400។**
ធ្មេញស្តាន (ធ្មេញមួយគ្រាប់)	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$250។**
ថ្លៃកាត់កែបណ្តាលធ្មេញ & ថ្លៃកាត់កែអញ្ចាញធ្មេញ	
ការព្យាបាលបណ្តាលធ្មេញ – ធ្មេញមុខ	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$85។
ការព្យាបាលបណ្តាលធ្មេញ – ធ្មេញថ្គាមមុខ	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$105។
ការព្យាបាលបណ្តាលធ្មេញ – ធ្មេញថ្គាម	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$130។
ការដក់ព្យាបាលជំងឺអញ្ចាញធ្មេញ (មួយភាគបួន)	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$150។
ការសម្អាតបណ្តាលធ្មេញ (មួយភាគបួន)	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$75។
ការដក់កាត់មាត់ធ្មេញ	
ការដក់ធ្មេញ (ធ្មេញមួយគ្រាប់)	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ការដក់ដក់ធ្មេញ	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$100។
ការព្យាបាលពត់តម្រង់ធ្មេញ	
ការព្យាបាលមុនពេលពត់តម្រង់ធ្មេញ	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$150 ***
ការព្យាបាលពត់តម្រង់ធ្មេញទាំងអស់	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$1,500។
ការដាំបង្គោលធ្មេញ	
ការដាំបង្គោលធ្មេញ	អត្ថប្រយោជន៍ដាំបង្គោលធ្មេញចំនួនអតិបរមា \$1,500 ក្នុងមួយឆ្នាំប្រតិទិន
សេវាកម្មផ្សេងៗ	
ថ្នាំស្លឹក	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ថ្លៃមន្ទីរពិសោធន៍ទទួលស្គាលាស្រ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ
ឧស្ម័នស្ករ Nitrous Oxide	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗចំនួន \$40។
ការពិនិត្យសុខភាពផ្នែកកងទេស	អ្នកបង់ប្រាក់ចំនួន \$30 ពេលពិនិត្យម្តង
ប្រាក់បង្វិលសងសម្រាប់ការរើសទាំងស្រុងបន្ទាប់ទៅក្រៅតំបន់	អ្នកបង់កម្រៃលើសពីចំនួន \$250

* អត្ថប្រយោជន៍សម្រាប់ TMJ ការដាំបង្គោលធ្មេញ និងការដក់កាត់កែធ្មេញ មានអត្ថប្រយោជន៍អតិបរមា ប្រសិនបើត្រូវបានធានារ៉ាប់រង។ ** ត្រូវបានបង្កើតឡើងសម្រាប់បង្គោលធ្មេញ (ធ្មេញមុខ ធ្មេញថ្គាម និងធ្មេញស្ថិត) និងមិនជាអត្ថប្រយោជន៍ដែលត្រូវបានធានារ៉ាប់រងឡើយ។ *** ថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ ត្រូវបានកំណត់ក្នុងថ្លៃរួមចំណែកសម្រាប់ការព្យាបាលពត់តម្រង់ធ្មេញទាំងអស់ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាល។

ត្រូវបានធានាដោយ Willamette Dental of Washington, Inc.

សេវាកម្មដែលបានបង្ហាញនេះ គឺត្រូវបានផ្តល់ឲ្យដោយការព្យាបាលទូទៅមុនចំនួន ដែលត្រូវបានធានារ៉ាប់រងនៅក្នុងកម្រិតបង់ប្រាក់។ នៅក្នុងលិខិតបញ្ជាក់ធានារ៉ាប់រង រួមបញ្ចូលនូវសេចក្តីព្រាងយោបល់ពេញលេញ
អំពីអត្ថប្រយោជន៍ដែលបានធានារ៉ាប់រង និងថ្លៃរួមចំណែកពេលទៅពេទ្យម្តងៗ។

លក្ខខណ្ឌលើកលែង

និងដែនកម្រិត

នេះគ្រាន់តែជាសេចក្តីសង្ខេបប៉ុណ្ណោះ។ ទៅក្នុងលិខិតបញ្ជាក់ធានារ៉ាប់រង រួមបញ្ចូលនូវសេចក្តីបរិយាយលម្អិតលម្អាស់ពីដែនកម្រិត និងលក្ខខណ្ឌលើកលែង។

លក្ខខណ្ឌលើកលែង

- ការផ្សាផ្គង់ឆ្មេត្យ។

- ឆ្មេត្យស្ពាន ឆ្មេត្យក្រាន ឆ្មេត្យស្វិត ឬគ្រឿងសប្បុរសធម៌ ដែលតម្រូវឱ្យណាត់ជួប ឬ

សាកពាក់ម៉ឺនឯង ប្រសិនបើគ្រឿងសប្បុរសធម៌នោះបានដាក់ ឬពាក់ លើសពី 60 ថ្ងៃ ក្រោយពីការបញ្ចប់នូវការធានារ៉ាប់រង។

- ការបញ្ចប់ ឬការផ្តល់ការព្យាបាល ឬសេវាកម្ម ដែលបានធ្វើ ឬចាប់ផ្តើម មុនថ្ងៃដែលធានារ៉ាប់រងមានប្រសិទ្ធភាព។

- ការថតកាំរស្មីតូ Cone beam CT X-rays និងការថតស្កេន CT

- គ្រាប់ឆ្មេត្យសម្រាប់បង្គោល ឬជើងបង្គោល (ឆ្មេត្យក្រាន ឆ្មេត្យស្ពាន និងឆ្មេត្យស្វិត)។

- បង្គោលឆ្មេត្យ ដែលបានដាក់ដាំ ទៅមុនថ្ងៃប្រសិទ្ធភាពនៃការធានារ៉ាប់រងរបស់សមាជិក ដែលមិនទាន់បានឆ្លើយតប ឬក៏ការដាំបង្គោលឆ្មេត្យសម្រាប់ព្យាបាលឆ្មេត្យទឹកដោះ ឬឆ្មេត្យទឹកដោះផង និងឆ្មេត្យស្រកុផង។

- ការព្យាបាលបណ្តាលឆ្មេត្យ ដែលបានឆ្លើយតប លើសពី 60 ថ្ងៃ គិតចាប់ពីពេលបញ្ចប់នូវការធានារ៉ាប់រង។

- បង្គោល Eposteal, បង្គោល transosteal, បង្គោល endodontic endosseous, ឬបង្គោលឆ្មេត្យខ្វាត់តូច

- ការពិនិត្យ ឬការពិគ្រោះ ដែលត្រូវការចាំបាច់ ពាក់ព័ន្ធនឹងសេវាកម្មមិនស្ថិតក្នុងបញ្ជីសេវាកម្មដែលបានធានារ៉ាប់រងតែប៉ុណ្ណោះ។

- សេវាកម្មនៃការសិក្សា ឬស្រាវជ្រាវពិសោធន៍ និងការពិនិត្យ ឬការពិគ្រោះដែលពាក់ព័ន្ធ។

- ការស្តារមាត់ឆ្មេត្យទាំងមូល រាប់ទាំង ការស្តារមាត់ឡើងវិញ ដោយប្រើឆ្មេត្យក្រាន ឆ្មេត្យស្ពាន ឬបង្គោលឆ្មេត្យ និងការស្តារការទាំទំពារ រាប់ទាំង ឆ្មេត្យក្រាន ឆ្មេត្យស្ពាន ឬបង្គោលឆ្មេត្យ ដែលប្រើសម្រាប់ដាក់វេលបង្កើត កែប្រែកម្ពស់រាងឆ្មេត្យលើ និងក្រោម ស្តារការទាំទំពារឡើងវិញ ឬកែតម្រូវការប៉ះ កកិត ឬសឹកឆ្មេត្យ។

- ការវេទទាំក្នុងមន្ទីរពេទ្យ ដែលនៅក្រៅការវិឃាស័យពេទ្យឆ្មេត្យ សម្រាប់ការព្យាបាលមាត់ឆ្មេត្យសេវាកម្មត្រូវពេទ្យ ឬថ្លៃសេវាផ្សេងៗ

- ការវេទទាំ ការជួសជុល ការប្តូរ ឬការបញ្ចប់ការដាំបង្គោលឆ្មេត្យដែលមានស្រាប់ ដែលបានចាប់ផ្តើម ឬធ្វើដោយអ្នកផ្តល់សេវាដែលមិនចូលរួមក្នុងគម្រោង ដោយគ្មានសំបុត្របញ្ជូនពី

អ្នកផ្តល់សេវារបស់ Willamette Dental Group, P.C.

- ការវេទទាំ ការជួសជុល ការប្តូរ ឬការបញ្ចប់ការដាំបង្គោលឆ្មេត្យដែលមានស្រាប់ ដែលបានចាប់ផ្តើម ឬធ្វើ មុនថ្ងៃប្រសិទ្ធភាពនៃការធានារ៉ាប់រងរបស់សមាជិក។

- សេវាកម្មស្តារទម្រង់ និងមុខងារឆ្អឹងក្តាម និងមុខ។

- ជំរឺឥតឆ្មេត្យប្រើពេលយប់។

- ការដក់កាត់ឆ្អឹងក្តាម លើកលែងតែស្ថិតក្នុងបញ្ជីសេវាកម្មត្រូវបានធានារ៉ាប់រងទៅក្នុងកិច្ចសន្យា។

- ការស្តារឡើងវិញបែបផ្ទាល់ខ្លួន។

- ការដក់កែ កែតម្រូវឡើងវិញ ឬកែសម្រួល និងសេវាកម្មផ្សេងទៀត ដែលមានគោលបំណងចម្បង ដើម្បីកែលម្អ កែ ឬលើកកម្ពស់ឱ្យល្អប្រសើរ។

- ថ្នាំជេដបញ្ជា និងថ្នាំមិនចាត់ជេដបញ្ជា និងថ្នាំពេទ្យប្រើមុនការព្យាបាល

- ប្រាក់កម្រៃរបស់អ្នកផ្តល់សេវា សម្រាប់ការណាត់ជួប ដែលបានខកខាន ឬក៏លុបចោល ដោយគ្មានការជូនដំណឹង 24 ម៉ោងជាមុន។

- ការប្តូរគ្រឿងឆ្មេត្យដែលបាត់បង់ ការប្តូរគ្រឿងឆ្មេត្យដែលខូច ដោយសារទេការប្រើបំពាន ការប្រើខុស ឬការធ្វេសប្រហែស។

- ការប្តូរគ្រឿងស្តារសំឡេង។

- សេវាកម្ម និងការពិនិត្យ ឬការពិគ្រោះ ដែលពាក់ព័ន្ធ ដែលមិនស្ថិតក្នុងគម្រោងព្យាបាលជា

កំណត់ ឬមិនត្រូវបានណែនាំ និងឯកភាពដោយគ្រូពេទ្យឆ្មេត្យរបស់ Willamette Dental Group, P.C.។

- សេវាកម្ម និងការពិនិត្យ ឬការពិគ្រោះដែលពាក់ព័ន្ធ ទៅក្នុងកម្រិត ដែលមិនចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យ ការវេទទាំ ឬការព្យាបាលបញ្ហាដែលពាក់ព័ន្ធ។

- សេវាកម្មដោយបុគ្គល ក្រៅពីពេទ្យឆ្មេត្យ ពេទ្យឆ្មេត្យស្វិត ពេទ្យរោគាម័យ ឬជំនួយការពេទ្យឆ្មេត្យ ដែលមានអាជ្ញាប័ណ្ណ។

- សេវាកម្មសម្រាប់ការធ្វើរោគវិនិច្ឆ័យ ឬព្យាបាលបញ្ហាសន្លាក់ក្តាម និងសាច់ដុំក្តាម ប្រសិនបើមិនស្ថិតក្នុងបញ្ជីសេវាកម្មដែលត្រូវបានធានារ៉ាប់រងទៅក្នុងកិច្ចសន្យាទេ។



ដែនកម្រិត

- ប្រសិនបើសេវាកម្មជំនួសផ្សេងទៀតអាចប្រើប្រាស់បាន ដើម្បីព្យាបាលបញ្ហាសុខភាព

សេវាកម្ម ដែលបានណែនាំដោយគ្រូពេទ្យឆ្មេត្យរបស់ Willamette Dental Group, P.C. គឺត្រូវបានធានារ៉ាប់រង។

- សេវាកម្ម ដែលរំចេកក្នុងកិច្ចសន្យា ដែលត្រូវបានផ្តល់ជូន ដើម្បីកែតម្រូវបញ្ហាខូចទ្រង់ទ្រាយពីកំណើត ឬពីការលូតលាស់ ដែលប៉ះពាល់ដល់មុខងារឆ្មេត្យ និងប្រព័ន្ធផ្លូវឆ្មេត្យ និងត្រូវបានធានារ៉ាប់រងសម្រាប់កុមារក្នុងបុគ្គល ប្រសិនបើកំណត់បាននូវភាពចាំបាច់ផ្នែកទទួលស្រាវជ្រាវ។

- ការព្យាបាលបួសឆ្មេត្យឡើងវិញ ដែលធ្វើដោយគ្រូពេទ្យឆ្មេត្យរបស់ Willamette Dental Group នឹងត្រូវបានធានារ៉ាប់រង

ជានៃផ្នែកនៃការព្យាបាលលើកដំបូង សម្រាប់រយៈពេល 24 ខែដំបូង។ ការព្យាបាលបួសឆ្មេត្យឡើងវិញ ដែលធ្វើដោយអ្នកផ្តល់សេវាមិនចូលរួមក្នុងគម្រោង នឹងត្រូវបង់ថ្លៃរួមចំណែកពេលទៅពេទ្យផ្សេងៗ ដែលពាក់ព័ន្ធ។

- ថ្នាំសន្លប់ ត្រូវបានធានារ៉ាប់រងជាមួយនឹងថ្លៃរួមចំណែកពេលទៅពេទ្យផ្សេងៗ ដែលរំចេកទៅក្នុងកិច្ចសន្យា ប្រសិនបើប្រើថ្នាំសន្លប់នៅការវិឃាស័យពេទ្យឆ្មេត្យ ពេលផ្តល់សេវាកម្មដែលត្រូវបានធានារ៉ាប់រង និងចាំបាច់ផ្នែកទទួលស្រាវជ្រាវ ក្រោះអ្នកចុះឈ្មោះមានអាយុក្រោម 7 ឆ្នាំ មានពិការភាពនៃការលូតលាស់ ឬពិការរូបកាយ។

- សេវាកម្មដែលផ្តល់ជូនដោយគ្រូពេទ្យឆ្មេត្យនៅក្នុងមន្ទីរពេទ្យ ត្រូវតែបំពេញនូវលក្ខខណ្ឌតម្រូវដែលរំចេកក្នុងកិច្ចសន្យា ដើម្បីទទួលបានការធានារ៉ាប់រង។

- ការប្តូរឆ្មេត្យស្ថិត ឆ្មេត្យក្រាន ឆ្មេត្យប៉ះ inlay, onlay, ឬគ្រឿងសប្បុរសធម៌ផ្សេងទៀត ត្រូវបានធានារ៉ាប់រង ប្រសិនបើមានអាយុកាលលើសពី 5 ឆ្នាំ ហើយការប្តូរថ្មី គឺចាំបាច់ផ្នែកទទួលស្រាវជ្រាវ។

- ឆ្មេត្យក្រាន ពុម្ព ឬគ្រឿងស្តារប្រយោលផ្សេងទៀត ត្រូវបានធានារ៉ាប់រង ប្រសិនបើចាំបាច់ផ្នែកទទួលស្រាវជ្រាវ និងត្រូវបានណែនាំដោយគ្រូពេទ្យឆ្មេត្យរបស់

Willamette Dental Group, P.C.។